

ចូលប្រើប្រាស់ ត្រូវចុចលើលីងនេះ

<https://digital-hosp.com/hospital/home>


នាយកដ្ឋានមន្ទីរពេទ្យ

Username


Password

submit

បញ្ចូល username និង password រួចចុចលើ submit



- ចុចលើ IPD Case ដើម្បីបញ្ចូលតួលេខ IPD
- ចុចលើ OPD Case ដើម្បីបញ្ចូលតួលេខ OPD



7705 វេជ្ជបញ្ជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ

ថ្ងៃ: 2023-10-30 ផ្នែក: 1 - ប្រព័ន្ធលាមអាហារ អ្នកជំងឺសល់: ចូល: បញ្ជូនចូល

ចេញអនុញ្ញាត: ចេញមិនអនុញ្ញាត: ចេញតំ: បញ្ជូនក្នុងពេល: បញ្ជូនចេញក្រៅ: ស្លាប់ក្រៅម.មាតា

ស្លាប់ក្នុងម.មាតា: ជំងឺសល់: ចំនួនគ្រែ: គ្រែជាក់ស្តែង: គ្រែសល់: BOR

សុំដាក់លេខសុទ្ធនៅប្រអប់ដែលទិន្នន័យស្មើសុទ្ធ ។ សូមប្រើ Tab ដើម្បីទៅកាន់ប្រអប់នីមួយៗ

SAVE

ខាងលើនេះជា ការបញ្ចូលតួលេខ IPD

1. ត្រូវដាក់ថ្ងៃ
2. ជ្រើសរើសផ្នែក
3. បញ្ចូល តួលេខ គ្រប់ប្រអប់ទាំងអស់ (ត្រូវដាក់លេខ សុទ្ធ បើប្រអប់ណាមួយមិនមានតួលេខ)
4. ចុចលើ SAVE

លោកអ្នក និងឃើញ ទិន្នន័យ ចេញនៅខាងក្រោម

ថ្ងៃ: 2023-10-24 ផ្នែក: 1 - ប្រព័ន្ធលាមអាហារ អ្នកជំងឺសល់: 56 ចូល: បញ្ជូនចូល

ចេញអនុញ្ញាត: ចេញមិនអនុញ្ញាត: ចេញតំ: បញ្ជូនក្នុងពេល: បញ្ជូនចេញក្រៅ: ស្លាប់ក្រៅម.មាតា

ស្លាប់ក្នុងម.មាតា: ជំងឺសល់: ចំនួនគ្រែ: 35 គ្រែជាក់ស្តែង: 60 គ្រែសល់: BOR

សុំដាក់លេខសុទ្ធនៅប្រអប់ដែលទិន្នន័យស្មើសុទ្ធ ។ សូមប្រើ Tab ដើម្បីទៅកាន់ប្រអប់នីមួយៗ

SAVE

ថ្ងៃ	ផ្នែក	ចំនួនចូល	ចំនួនចេញ	ជំងឺនៅពេល
2023-10-24	1 - ប្រព័ន្ធលាមអាហារ	20	18	56
2023-10-24	2 - ជំងឺឯកទេសវេជ្ជសាស្ត្រទូទៅ	27	19	105
2023-10-24	3 - មជ្ឈមណ្ឌលឯកទេសជំងឺសួត	20	24	108
2023-10-24	4 - ប្រពេជនកម្មវេជ្ជសាស្ត្រ	6	6	27
2023-10-24	5 - សវែបសាទ្ធករ	10	3	33

ប្រសិនបើបញ្ចូលខុស ត្រូវលប់ រួចបញ្ចូលសាថ្មី

លោកអ្នកត្រូវបញ្ចូលម្តងមួយផ្នែក រហូតដល់គ្រប់ផ្នែក នៃមន្ទីរពេទ្យរបស់លោក ។

ពេលលោកអ្នកបញ្ចូលបាន ១ ថ្ងៃហើយ នៅថ្ងៃបន្ទាប់ មានភាពងាយស្រួល ដោយប្រព័ន្ធចងចាំតួលេខមួយចំនួន ដូចជាចំនួនជំងឺសល់ ចំនួនគ្រែ ជាដើម ។

តាមមន្ទីរពេទ្យ នីមួយៗ លោក/អ្នក អាចបញ្ជូលរៀងៗខ្លួនតាមផ្នែក ។

សូមទាក់ទង មក telegram លេខ 092 300 690 ដើម្បី បង្កើត គណនីយ អ្នកប្រើប្រាស់